



សេរីការ

យុត្តិធម៌ ចាត់ការរបស់ របស់ បក្សសង្គ្រោះជាតិ

គណបក្សសង្គ្រោះ សម្រេច ដេញ លោក យង់ ធាយ ហៅ Brady Young ចេញពី សមាជិកអ្នកគាំទ្រគណបក្សនៅក្រុងឡងប៊ិច (ស.រ.អ.) ដោយសារ លោក យង់ ធាយ ចោទប្រកាន់ថា លោក ហ៊ិន ម៉ាណែត មិនមែនជាកូនបង្កើត របស់ លោក ហ៊ិន សែន ឬ តើ បច្ចុប្បន្ននេះ មានន័យបែបណា ? ជា ទណ្ឌកម្ម ទុកជាមេរៀនសំរាប់សមាជិកគណបក្សថា កុំអោយប៉ះពាល់ដល់ លោក ហ៊ិន សែន និង គ្រួសារលោក អោយសោះពុំនោះ នឹងត្រូវដេញចេញពីគណបក្ស។

តាមពិតរឿងចោទប្រកាន់នេះ ជារឿងឯកជនសុទ្ធសាត ព្រោះ លោក យង់ ធាយ មិន ប្រាសនិយាយ ក្នុងនាម លោក ជា សមាជិកគណបក្សនោះឡើយ, ដូច្នេះយុត្តិធម៌ បែប នេះគឺ ប្រាកដ ជាមានរូបភាព ជា ការទទួលបញ្ញត្តិអំណាច លោក ហ៊ិន សែននោះ ហើយ ហើយ វាខុសពី ខ្សែនាយកយុទ្ធសាស្ត្រគណបក្សថា “មិនឆ្លើយ មិនឃ្លោះ” ថែម ទៀតផង។

លោក យង់ ធាយ អាច ប្រឈមមុខ នៅចំពោះមុខតុលាការ ពីបទ បរិហារកេរ្តិ៍ បើ លោក ហ៊ិន ម៉ាណែត ឬ លោក ហ៊ិនសែន ប្តឹងលោក ទៅ តុលាការ នៅស្រុកខ្មែរ ឬ នៅ ក្រុង ឡងប៊ិច បើការចោទប្រកាន់នេះ វា ជា រឿងប្រឌិត ហើយអាចទទួលទោស ទៅតាមច្បាប់ជាធរមាន ដូច្នេះ គួរគាំទ្រ អ្នកដឹកនាំ គណបក្សសង្គ្រោះជាតិ ដែលខ្លួន តែងតែទុកខ្លួន ជា អ្នករងគ្រោះ ពីសំណាក់ប្រព័ន្ធយុត្តិធម៌ របស់ លោក ហ៊ិនសែន រង់ចាំ

